

だい15か ぎよせんぎよぎょう3

第15課 漁船漁業3

ក្បាលនេសាទ , ឧស្សាហកម្មនេសាទ 3

■ 目標 ■

指示が聞き取れなかったとき、聞き返すことができる。

ពេលស្តាប់មិនទាន់ អាចសួរឡើងវិញបាន។

作業中に気になった点を報告できる。

អាចធ្វើរបាយការណ៍បាន ពេលមានការចាប់អារម្មណ៍ទៅលើអ្វីមួយ នៅពេលធ្វើការងារ។

うまくできないため、自分の作業を見てほしいとお願いすることができる。

អាចស្នើសុំឱ្យគេធ្វើការងារឱ្យមើល ដោយសារតែធ្វើមិនបានល្អ។

■^{かいわ}会話I■

アリフさんはかつお一本釣り漁船で作業しています。

鈴木 おい、えさ、もって こい!
おい、餌、持って 来い!

アリフ なんですか。
何ですか。

鈴木 きこえません。
聞こえません。

鈴木 えさだよ! えさ!
餌だよ! 餌!

アリフ わかりました。すぐ いきます。
わかりました。すぐ 行きます。



漁船漁業3

កប៉ាល់នេសាទ , ឧស្សាហកម្មនេសាទ 3

■ 会話 ■

លោកអារិហ្វ កំពុងធ្វើការលើកប៉ាល់ស្នូចត្រី។

Suzuki ហ្ន៎! យកចំណីត្រីមកភ្លាម!

Arif មានការអ្វីដែរ?

 ខ្ញុំមិនឮទេ?

Suzuki ចំណីត្រី! ចំណីត្រី!

Arif បាទ! ខ្ញុំនឹងយកទៅភ្លាម។

■^{かいわ}会話2■

アリフさんはロープを巻き上げています。

アリフ ^{すずきさん!} 鈴木さん!

^{ろーぷが からんで います。}
ロープが 絡んで います。

鈴木 ^{これは まずいな。} これは まずいな。

^{すばいき、もって こい。}
スパイキ、持って 来い。

アリフ ^{はい。} はい。

鈴木 ^{ろーぷ、おさえてろ。} ロープ、押さえてろ。

アリフ ^{はい。} はい。



漁船漁業3

កប៉ាល់នេសាទ , ឧស្សាហកម្មនេសាទ 3

■ 会話2 ■

លោកអារិហ្វទាញខ្សែរ៉ូ។

Arif លោកស៊ីស៊ីគី!

ខ្សែពួរទាក់គ្នា។

Suzuki នេះ មិនស្រួលទេ។

យកទំពក់ក្រុងខ្សែមកភ្លាមឡើង។

Arif បាទ!

Suzuki ទប់ខ្សែផង។

Arif បាទ!

■^{かいわ}会話3■

アリフさんは網の修理をしています。

鈴木 どう？
どう？

アリフ まだ じょうずに できません。
まだ 上手に できません。

やって みるので、みて もらえませんか。
やって みるので、見て もらえませんか。

鈴木 おう、いいぞ。
おう、いいぞ。

アリフ あばりは ここに とおしますか。
網針は ここに 通しますか。

鈴木 ちがう。こっちから。
違う。こっちから。

これで よし。
これで よし。

アリフ わかりました。ありがとう ございます。
わかりました。ありがとう ございます。



漁船漁業3

កប៉ាល់នេសាទ , ឧស្សាហកម្មនេសាទ 3

■ 会話3 ■

លោកអារិហ្វកំពុងជួសជុលសំណាញ់។

Suzuki យ៉ាងណាដែរ?

Arif នៅមិនទាន់ស្អាតទេ។

ខ្ញុំធ្វើជួនមើល។ សូមជួយមើលផង។

Suzuki ធ្វើទៅ។

Arif ដោតម្ហូលសំណាញ់តាមនេះ។

Suzuki មិនត្រូវទេ។ ដោតតាមនេះ។

ហ្នឹងហើយ។

Arif បាទ! សូមអរគុណ។

■ ことば ■

	ことば	読み
1	餌	えさ
2	持って来る	もってくる
3	聞こえない	きこえない
4	ロープ	ろーぷ
5	絡む	からむ
6	まずい	まずい
7	スパイキ	すぱいき
8	押さえる	おさえる
9	網針	あばり
10	通す	とおす
11	網	あみ
12	破れる	やぶれる
13	かご	かご
14	壊れる	こわれる
15	針	はり
16	引っかかる	ひっかかる
17	直す	なおす
18	枝縄	えだなわ
19	コイルする	こいるする
20	結ぶ	むすぶ
21		
22		
23		
24		
25		
26		
27		
28		
29		
30		

■ ことば ■

	意味 <small>いみ</small>
1	ចំណីត្រី
2	យកមក
3	មិនឮទេ
4	ខ្សែ, ខ្សែពួរ
5	ទាក់
6	មានបញ្ហា
7	ទំពក់ (ក្រុងខ្សែ)
8	ទប់
9	ម្តួលសំណាញ់
10	បញ្ចូល (បញ្ចូលខ្សែទៅក្នុងរន្ធ)
11	សំណាញ់
12	ដាច់, រហែក
13	កន្ត្រក
14	បែកបាក់
15	ម្តួលសំណាញ់
16	ទាក់
17	កែ, ជួសជុល
18	ខ្សែសាខា
19	រ៉ុ
20	ចង
21	
22	
23	
24	
25	
26	
27	
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。
指導員にチェックしてもらいましょう。

★ ~て います

ろーぷが からんで います。

ロープが 絡んで います。

あみが やぶれて います。

① 網が 破れて います。

かごが こわれて います。

② かごが 壊れて います。

はりが ふくに ひっかかって います。

③ 針が 服に ひっかかって います。

④

⑤

★ ~ので、みて もらえませんか

やって みるので、みて もらえませんか。

やって みるので、見て もらえませんか。

あみを なおすので、みて もらえませんか。

① 網を 直すので、見て もらえませんか。

えだなわを こいたので、みて もらえませんか。

② 枝縄を コイルしたので、見て もらえませんか。

ろーぷを むすぶので、みて もらえませんか。

③ ロープを 結ぶので、見て もらえませんか。

④

⑤

■ 応用練習 ■

នៅ(4)(5) សូមសរសេរល្បះដែលអ្នកប្រើ។
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ~て います

ខ្សែពួរទាក់គ្នា។

- ① សំណាញ់ដាច់ហើយ។
- ② កន្ត្រកខូចហើយ។
- ③ ម្ជុលទាក់អារ។
- ④
- ⑤

★ ~ので、みて もらえませんか

ខ្ញុំធ្វើជូនមើល។ សូមជួយមើលផង។

- ① ខ្ញុំជួសជុលសំណាញ់។ សូមជួយមើលផងបានឬទេ?
- ② ខ្ញុំរុំខ្សែសាខាជាប៊ូប៊ីន។ សូមជួយមើលផងបានឬទេ?
- ③ ខ្ញុំចង់ខ្សែ។ សូមជួយមើលផងបានឬទេ?
- ④
- ⑤

わたしの かいわ

モデル^{かいわ}会話を^{さんこう}参考にして、^{かいわ}会話を^か書きましょう。

^{しどういん}指導員にチェックしてもらいましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។